

សៀវភៅមគ្គុទ្ទេសក៍

ដំណើរការចុះបញ្ជីអាជីវកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន

ការបោះពុម្ពលើកទីបី



ការបោះពុម្ពលើកទីបី

ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា

រក្សាសិទ្ធគ្រប់យ៉ាង បោះពុម្ពផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បោះពុម្ពផ្សាយលើកទីមួយនៅ ឆ្នាំ ២០២០ បោះពុម្ពផ្សាយលើកទីពីរនៅ ខែ ឧសភា ឆ្នាំ ២០២៣ បោះពុម្ពផ្សាយលើកទីបីនៅ ខែ មិថុនា ឆ្នាំ ២០២៣

ហាមថតចម្លង រក្សាសិទ្ធិឆ្នាំ ២០២៣ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

មាតិកា

ផ្នែកទី ១ ព័ត៌មានទូទៅ	0 d
ហេតុអ្វីត្រូវចុះបញ្ចីអាជីវកម្ម? ទិដភាពរមនៃការចះបញ្ចីអាជីវកមតាមនីតិវិធីចាស់ និងថី	0 년 0 년
ទម្រង់សហគ្រាស	០៧
ប្រភេទអ្នកជាបពន្ធ ឯកសារភ្ជាប់	30 99
តម្លៃសេវ៉ាចុះបញ្ចីអាជីវកម្ម	୨୯

ផ្នែកទី ២	ចុះបញ្ចីអាជីវកម្មអ្នកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន	୭៦
	ដំណើរការចុះបញ្ចីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន	୭៦

ផ្នែកទី ៣ មុខងារបន្ថែម	២៩
ការចុះបញ្ជីបំពេញបន្ថែមកាតព្វកិច្ច ការផ្ទេរសិទ្ធិគ្រប់គ្រងព័ត៌មានក្រុមហ៊ុន/សហគ្រាសពីគណនី	MO
CamDigiKey មួយទៅគណនីCamDigiKey មួយទៀត	ຓຉ
ការស្នើសុំកែតម្រូវព័ត៌មានក្នុងដំណាក់កាលបញ្ចំនត្រលប់	៣៨
សេវាកម្មផ្សេងទៀតក្រៅពីកាំរចុះបញ្ជីអាជីវិកម្ម	G0



ហេតុអ្វីត្រូវចុះបញ្ជីអាជីវកម្ម?



09 បង្កើតអត្តសញ្ញាណផ្ទាល់ខ្លួន សម្រាប់អាជីវកម្មអ្នក



០២ ជៀសវាងការផាកពិន័យផ្សេងៗ និងការតម្រូវឱ្យបិទទ្វារ អាជីវិកម្ម



០៣ ទទួលបានការគាំពារ តាមផ្លូវច្បាប់



០៥ ជួយសម្រួលដល់ការទទួលកម្វីប្រាក់ពីជនាគារ និងការវិនិយោគពីវិនិយោគិន



0G

ទាក់ទាញអតិថិជន (ក្រុមហ៊ុនធំ) ដែលបញ្ហា ទិញក្នុងទំហំធំ ព្រោះគ្មានក្រុមហ៊ុនធំណាចង់ រកស៊ីជាមួយអាជីវកម្មដែលមិនចុះបញ្ជីនោះទេ



0៦ ទទួលបានអត្ថប្រយោជន៍ផ្សេងៗសម្រាប់ និយោជិតរបស់អ្នកពីបេឡាជាតិ សន្តិសុខសង្គម



ទិដ្ឋភាពរួមនៃការចុះបញ្ជីអាជីវកម្ម តាមនីតិវិធីចាស់ និងថ្មី

ការចុះបញ្ចីអាជីវិកម្មមួយអាចពាក់ព័ន្ធជាមួយ ក្រសួង-ស្ថាប័នច្រើន ប៉័ន្តែជាទូទៅក្រសួង-ស្ថាប័ន គោលដែលពាក់ព័ន្ធរួមមាន ក្រសួងពាណិជ្ជកម្ម



បំពេញកាតព្វកិច្ចជាពលរដ្ឋក្រោមច្បាប់ និងបទប្បញ្ញត្តិនៃប្រទេសកម្ពុជា

អគ្គនាយកដ្ឋានពន្ធដារ, ក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ និង បេឡាជាតិសន្តិសុខសង្គម។ ដើម្បីដំណើរការអាជីវកម្មបានដោយស្របច្បាប់ អ្នកដែលជាម្ចាស់អាជីវកម្មត្រូវចុះបញ្ជីពាណិជ្ជកម្ម នៅក្រសួងពាណិជ្ជកម្ម ចុះបញ្ជីពន្ធដារនៅអគ្គ-នាយកដ្ឋានពន្ធដារ ធ្វើសេចក្ដីប្រកាសជូនដំណឹង បើកសហគ្រាសនៅក្រសួងការងារ និងបណ្ដុះ-បណ្ដាលវិជ្ជាជីវៈ និងចុះបញ្ជិកាសហគ្រាស-គ្រឹះស្ថាននៅបេឡាជាតិសន្តិសុខសង្គម។ ដោយ ឡែក អាជីវកម្មមួយចំនួនត្រូវស្នើសុំការអនុញ្ញាត ពីក្រសួង-ស្ថាប័នដទៃបន្ថែមទៀតដែលអាចជា ក្រសួងទេសចរណ៍ (សម្រាប់ភោជនីយដ្ឋាន) ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ (សម្រាប់ក្រុមហ៊ុនសំណង់) និងក្រសួងសុខា-ភិបាល (សម្រាប់ឱ្យសិស្ថាន ឬមន្ទីពេទ្យ) ជាដើម។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (សម្រាប់ក្រុមហ៊ុនសំណង់) និងក្រសួងសុខាភិបាល (សម្រាប់ឱសថស្ថាន ឬមន្ទីរពេទ្យ) ជាដើម។

តាមគោលការណ៍ចាស់ អ្នកត្រូវទៅចុះបញ្ចីអាជីវិកម្មរបស់អ្នកនៅក្រសួង-ស្ថាប័នផ្សេងៗគ្នា និងតាមនីតិវិធីខុសៗគ្នា។ ការចុះបញ្ចីអាជីវិកម្មមួយអាចចំណាយពេលវេលារង់ចាំច្រើនដង ទម្រាំ ក្រសួង-ស្ថាប័ននីមួយៗផ្តល់ការអនុញ្ញាត។ ចំណែកប្រព័ន្ធចុះបញ្ចីរបស់ក្រសួង-ស្ថាប័ននីមួយៗមាន លក្ខណៈដាច់ដោយឡែកពីគ្នា និងមិនអាចផ្សារភ្ជាប់ ផ្លាស់ប្តូរទិន្នន័យគ្នាបាន ដែលតម្រូវឱ្យអ្នកបំពេញ ព័ត៌មានដដែលៗលើពាក្យស្នើសុំផ្សេងគ្នានៅក្រសួង-ស្ថាប័នផ្សេងគ្នា។

រូបភាព ១ នីតិវិធីនៃការចុះបញ្ចីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន



សម្រាប់ការចុះបញ្ចីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះ អ្នកអាចធ្វើការចុះបញ្ចី៣ណិជ្ជកម្ម ចុះបញ្ចីពន្ធដារ ធ្វើសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស និងចុះបញ្ចិកាសហគ្រាស-គ្រឹះស្ថាន ក្នុងពេលតែមួយបាននៅលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានតែមួយ (សូមមើលរូបភាព១ នីតិវិធីនៃការចុះ បញ្ចីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន)។ តាមរយៈដំណើរការចុះបញ្ញីថ្មីនេះ ការចុះបញ្ចីអាជីវ កម្មមួយអាចចំណាយពេលយ៉ាងយូរ ៨ថ្ងៃនៃថ្ងៃធ្វើការ និងត្រូវបង់ថ្លៃសេវាតិចជាងមុន។ អ្នកក៏អាច ទូទាត់សងប្រាក់សេវាទាំងអស់ តាមអនឡាញផងដែរ។ ក្រោយចុះបញ្ចីអាជីវកម្មជោគជ័យ អ្នកនឹង ទទួលបានអាជ្ញាបណ្ណ និងវិញ្ញាបនបត្រក្នុងទម្រង់ឌីជីថលតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ យើងខ្ញុំ (សូមមើលតារាង១ ប្រៀបធៀបការចុះបញ្ចីអាជីវកម្មតាមនីតិវិធីចាស់ និងថ្មី)។

បញ្ហាប្រឈមដែលបានកើតឡើងពីមុន	អត្ថប្រយោជន៍ដែលទទួលបានពីប្រព័ន្ធបច្ចុប្បន្ន
 ផ្តល់ព័ត៌មានដដែលៗរាល់ពេលចុះបញ្ជីនៅ ក្រសួង-ស្ថាប័ននីមួយៗ ចុះឈ្មោះនៅក្រសួង-ស្ថាប័នច្រើនតាមនីតិវិធី ខុសៗគ្នា រង់ចាំច្រើនដង ទម្រាំក្រសួង-ស្ថាប័ននីមួយៗផ្តល់ ការអនុញ្ញាត មានប្រព័ន្ធចុះបញ្ជីដាច់ដោយឡែក និងមិនអាច ផ្សារភ្ជាប់គ្នាបាន ចំណាយថវិកាច្រើន 	 ចំណាយពេលវេលារង់ចាំយ៉ាងយូរ ៨ថ្ងៃនៃធ្វើការ លុបបំបាត់ការផ្តល់ព័ត៌មានដដែលៗ ចំណាយថវិកាតិចជាងមុនច្រើន ទូទាត់សងប្រាក់សេវាទាំងអស់ក្នុងពេលតែមួយ តាមអនឡាញ ទទួលបានអាជ្ញាបណ្ណ និងវិញ្ញាបនបត្រក្នុង ទម្រង់ឌីជីថល

តារាង១ ប្រៀបជៀបការចុះបញ្ជីអាជីវកម្មតាមនីតិវិធីចាស់ និងថ្មី

ទម្រង់សហគ្រាស



ដំណើរការនៃការចុះបញ្ជីអាជីវកម្មដំបូង នឹងតម្រូវឱ្យអ្នកដែលជាម្ចាស់អាជីវកម្មទៅ ចុះបញ្ជី៣ណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម ជាមុនសិន។ ក្នុងដំណាក់កាលនេះ អ្នកត្រូវដឹង ច្បាស់ពីទម្រង់របស់សហគ្រាសខ្លួន។ ចំណេះដឹង នៃទម្រង់សហគ្រាសនឹងធ្វើឱ្យអ្នកអាចបំពេញ ទម្រង់បែបបទចុះបញ្ជីពាណិជ្ជកម្មបានត្រឹមត្រូវ។ ទម្រង់សហគ្រាសមានបួនទម្រង់ធំៗ ដែលទម្រង់នីមួយៗមានចរិតលក្ខណៈខុសៗគ្នាដូច

១. **ក្រុមហ៊ុនមូលធន៖** មានពីរទ្រង់ទ្រាយ គឺក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត និងក្រុមហ៊ុន មហាជនទទួលខុសត្រូវមានកម្រិត។ លក្ខណៈរបស់ក្រុមហ៊ុនមូលធនមានដូចខាងក្រោម៖

ខាងក្រោម (សូមមើលតារាង ២ សង្ខេបទម្រង់សហគ្រាស)៖

- ជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត
- ម្ចាស់ភាគហ៊ុនទទួលខុសត្រូវត្រឹមចំនួនភាគហ៊ុនដែលខ្លួនបានទិញ

- ជានីតិបុគ្គលដាច់ដោយឡែកពីម្ចាស់

• បង្កើតដោយលក្ខន្តិកៈ។

• ជាភ្នាក់ងារក្រុមហ៊ុនដើម

• មានម្ចាស់តែម្នាក់

• គ្មាននីតិបុគ្គល

• ទទួលខុសត្រូវគ្មានកម្រិត

- គ្រប់គ្រង និងដឹកនាំដោយក្រុមប្រឹក្សាភិបាល

• ជាក្រុមហ៊ុនបង្កើតឡើងក្រោមច្បាប់នៃប្រទេសដទៃ

• មានទីតាំងពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា

ពាណិជ្ជកម្ម និងការិយាល័យតំណាងពាណិជ្ជកម្ម

៣. សហគ្រាសឯកបុគ្គល៖ ជាប្រភេទសហគ្រាសដែល

២. **ក្រុមហ៊ុនបរទេស៖** មានបីទ្រង់ទ្រាយគឺ សាខាក្រុមហ៊ុនបរទេស ការិយាល័យតំណាងពាណិជ្ជកម្ម និងបុត្រសម្ព័ន្ធ។ ក្រុមហ៊ុនបរទេសគឺ

• ពុំមាននីតិបុគ្គលិកលក្ខណៈដាច់ដោយឡែកពីក្រុមហ៊ុនដើមឡើយចំពោះសាខាក្រុមហ៊ុន

ត្រូវចុះបញ្ជីក្នុងទម្រង់ក្រុមហ៊ុនសហកម្មសិទ្ធិ ឬក្រុមហ៊ុនមូលធនចំពោះបុត្រសម្ព័ន្ធ។

ភាពខុសគ្នារវាងក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត និងក្រុមហ៊ុនមហាជន ទទួលខុសត្រូវមានកម្រិត គឺស្ថិតនៅត្រង់ថាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត អាចបោះចេញមូលបត្រលក់ជាសាធារណៈបាន។

៤. **ក្រុមហ៊ុនសហកម្មសិទ្ធិ៖** មានពីរទ្រង់ទ្រាយដូចជា ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ និងក្រុមហ៊ុន សហកម្មសិទ្ធិមានកម្រិត។ ក្រុមហ៊ុនសហកម្មសិទ្ធិគឺ

ទ្រព្យនិងបំណុលរបស់សហគ្រាស និងទ្រព្យនិងបំណុលបុគ្គល គឺជាទ្រព្យតែមួយ។

- ជាក្រុមហ៊ុនទទួលខុសត្រូវគ្មានកម្រិត
- បង្កើតឡើងដោយកិច្ចសន្យាដែលមានបុគ្គលពីរនាក់ឡើងទៅ
- ជានីតិឬគូល
- គ្រប់គ្រងដោយសហកម្មសិទ្ធករទូទៅទាំងអស់។

ទម្រង់សហគ្រាស							
ក្រុមហ៊ុនមូលធន ក្រុមហ៊ុនបរទេស			ក្រុមហ៊ុនស	ហេកម្មសិទ្ធិ			
ក្រុមហ៊ុន ឯកជន ទទួល ខុសត្រូវ មានកម្រិត	ក្រុមហ៊ុន មហាជន ទទួល ខុសត្រូវ មានកម្រិត	សាខា ក្រុមហ៊ុន បរទេស	ការិយាល័យ តំណាង ពាណិជ្ជកម្ម	បុត្រសម្ព័ន្ធ ⁹	សហគ្រាស ឯកបុគ្គល	ក្រុមហ៊ុន សហកម្មសិទ្ធិ ទូទៅ	ក្រុមហ៊ុន សហកម្មសិទ្ធិ មានកម្រិត

តារាង ២ សេចក្តីសង្ខេបទម្រង់សហគ្រាស

ប្រភេទអ្នកជាប់ពន្ធ

បន្ទាប់ពីការចុះបញ្ជី៣ណិជ្ជកម្មនៅក្រសួង ៣ណិជ្ជកម្ម អ្នកត្រូវចុះបញ្ជីពន្ធដារនៅអគ្គ-នាយកដ្ឋានពន្ធដារ។ គ្រប់អាជីវកម្មទាំងអស់មាន កាតព្វកិច្ចបង់ពន្ធចូលថវិកាជាតិ តាមរបបស្វ័យ ប្រកាសផ្អែកតាមទំហំផលរបរប្រចាំឆ្នាំរបស់



សហគ្រាស។ ផលរបរសំដៅដល់តម្លៃនៃការផ្គត់ផ្គង់ទំនិញ ឬសេវាដែលជាសកម្មភាពអាជីវកម្មរបស់ អ្នកជាប់ពន្ធ។ ការយល់ដឹងអំពីប្រភេទអ្នកជាប់ពន្ធនឹងអនុញ្ញាតឱ្យអ្នកយល់ច្បាស់ពីតម្លៃសេវាចុះបញ្ជី ពន្ធដារ ពេលដែលចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។

[°] រាល់ក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវចុះបញ្ជីក្នុងទម្រង់ក្រុមហ៊ុនសហកម្មសិទ្ធិ ឬក្រុមហ៊ុនមូលធន។

អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសត្រូវបានបែងចែកជា ៣ប្រភេទរួមមាន (សូមមើលតារាង ៣ ប្រភេទ អ្នកជាប់ពន្ធ)៖

អ្នកជាប់ពន្ធតូច	អ្នកជាប់ពន្ធមធ្យម	អ្នកជាប់ពន្ធធំ
 ជាសហគ្រាសដែលមាន ផលរបរប្រចាំឆ្នាំចាប់ពី ២៥០លានរៀល (ប្រហែល ៦២៥០០ ដុល្លាអាមេរិក) ដល់ ៧០០លានរៀល (១៧៥ ០០០ ដុល្លាអាមេរិក) ឬ មានផលរបរក្នុងរយៈពេល ៣ខែជាប់គ្នាណាមួយ ដែល បញ្ចប់ក្នុងឆ្នាំប្រតិទិនចរន្តចាប់ពី ៦០លានរៀល (ប្រហែល ១៥ ០០០ដុល្លាអាមេរិក) ឡើងទៅ ឬ រំពឹងថាមានផលរបរ ក្នុងរយៈពេល ៣ខែជាប់គ្នា ខាងមុខចាប់ពី ៦០លានរៀល (ប្រហែល ១៥ ០០០ដុល្លា អាមេរិក) ឡើងទៅ ឬ ចូលរួមដេញថ្លៃ ពិគ្រោះថ្លៃ ឬសរាំរួមទាំងភាស៊ី។ 	 ជាសហគ្រាសដៃលមាន ផលរបរប្រចាំឆ្នាំលើសពី ៧០០លានរៀល (ប្រហែល ១៧៥ ០០០ដុល្លាអាមេរិក) ដល់ ៥០០០លានរៀល (ប្រហែល ១ លានដុល្លា អាមេរិក) ឬ ជាសហគ្រាសដែលបានចុះបញ្ជី ជានីតិបុគ្គល ការិយាល័យ តំណាង។ 	 ជាសហគ្រាសដែលមាន ផលរបរប្រចាំឆ្នាំលើសពី ៤០០០លានរៀល (ប្រហែល ១ លានដុល្លាអាមេរិក) ឬ ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ពហុជាតិ សាខាក្រុមហ៊ុន បរទេស ឬ ជាសហគ្រាសដែលបានចុះបញ្ជី ជាគម្រោងវិនិយោគដែលមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់។

តារាង ៣ ប្រភេទអ្នកជាប់ពន្ធ

ឯកសារភ្ជាប់

រាល់ឯកសារភ្ជាប់ទាំងអស់ត្រូវស្ថិតក្នុងទម្រង់ pdf រីឯរូបថតត្រូវស្ថិតក្នុងទម្រង់ jpg ឬ jpeg ដែលស្កេនពីច្បាប់ដើម ហើយមានគុណភាពល្អ។ សូមបញ្ជាក់ថា ប្រសិនបើអ្នកមិនផ្តល់ឯកសារឬ ព័ត៌មានគ្រប់គ្រាន់ និងច្បាស់លាស់ក្នុងពេលអ្នក ចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន របស់យើង អ្នកអាចនឹងប្រឈមការបដិសេធលើ សំណើចុះបញ្ជី។ ក្នុងករណីនេះ រាល់ការចំណាយ ដែលបានធ្វើឡើងលើប្រព័ន្ធនេះនឹងមិនមានការ ធានាចំពោះការប្រគល់ប្រាក់ជូនវិញនោះទេ។

១ សម្រាប់ក្រុមហ៊ុនមូលធន

ក. ការចុះបញ្ជីពាណិជ្ជកម្មត្រូវការឯកសារដូចខាងក្រោម៖

- 🛛 ប៉័ណ្ណកម្មសិទ្ធិកាន់កាប់ទីតាំង ឬកិច្ចសន្យាជួលទីតាំងប្រកបអាជីវកម្ម*
- រូបប៊ិតបច្ចុប្បន្នមិនលើសពីរយៈពេល ០៣ ខែ និងមានផ្ទៃខាងក្រោយពណ៌ស របស់អភិបាល, ម្ចាស់ហ៊ុន (ករណីម្ចាស់ហ៊ុនជារូបវន្តបុគ្គល) និង/ឬ អ្នកតំណាង (ករណីម្ចាស់ហ៊ុនជានីតិបុគ្គល)*
- ឯកសារអត្តសញ្ញាណប័ណ្ណរបស់អភិបាល, ម្ចាស់ហ៊ុន (ករណីម្ចាស់ហ៊ុនជារូបវន្តបុគ្គល) និង/ឬ អ្នកតំណាង (ករណីម្ចាស់ហ៊ុនជានីតិបុគ្គល)*
- 🗹 លក្ខន្តិកៈក្រុមហ៊ុន *
- ឯកសារយោង (អាចជាលិខិតអនុញ្ញាតប្រើប្រាស់នាមករណ៍របស់ក្រុមហ៊ុនចាស់ អាជ្ញាបណ្ណ ផ្សេងៗចេញដោយក្រសួង-ស្ថាប័នជំនាញ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត)
- 🗹 ករណីម្ចាស់ហ៊ុនជានីតិបុគ្គល
 - លិខិតប្រគល់សិទ្ធិពីក្រុមហ៊ុនមេ*
 - 🗅 វិញ្ញាបនបត្រក្រុមហ៊ុនមេ*
 - 🗅 លក្ខន្តិកៈក្រុមហ៊ុនមេ*
- 🛛 លិខិតប្រគល់សិទ្ធិករណីអ្នកតំណាងជាអ្នកបំពេញពាក្យស្នើសុំ

ខ. ការចុះបញ្ជីពន្ធដារត្រូវការឯកសារដូចខាងក្រោម៖

- 🛛 លិខិតបញ្ជាក់ការបង់ប្រាក់ពន្ធអចលនទ្រព្យ ឬព័ត៌មានអចលនទ្រព្យរបស់សហគ្រាស
- ករណីក្រុមហ៊ុនទទួលបានគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)

- ព័ត៌មានអំពីគណនីធនាគារ (ត្រូវផ្តល់ក្នុងរយៈពេល១៥ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីបានការ ទទួលការចុះបញ្ជីពន្ធដារតាមទម្រង់ឌីជីថល។ ក្នុងករណីខកខានមិនបានផ្តល់ព័ត៌មាន នេះការផ្តល់ការចុះបញ្ជីពន្ធដារត្រូវបានដកហូតដោយស្វ័យប្រវត្តិ។)
- គ. ការចុះបញ្ជិកាសហគ្រាស-គ្រឹះស្ថាន ត្រូវការឯកសារដូចខាងក្រោម៖
 - 🗹 លិខិតតូបករណ៍គតិយុត្តសមមូល *

២ សម្រាប់ក្រុមហ៊ុនបរទេស

- ក. ការចុះបញ្ជីពាណិជ្ជកម្មត្រូវការឯកសារដូចខាងក្រោម៖
 - 🗹 ប៉័ណ្ណកម្មសិទ្ធិកាន់កាប់ទីតាំង ឬកិច្ចសន្យាជួលទីតាំងប្រកបអាជីវកម្ម*
 - 🗹 រូបថិតបច្ចុប្បន្នមិនលើសពីរយៈពេល ០៣ ខែ និងមានផ្ទៃខាងក្រោយពណ៌របស់នាយក *
 - 🗹 ឯកសារអត្តសញ្ញាណប័ណ្ណរបស់នាយក *
 - 🗹 លក្ខន្តិកៈក្រុមហ៊ុនមេ*
 - 🗹 វិញ្ញាបនបត្រក្រុមហ៊ុនមេ *
 - 🛛 លិខិតប្រគល់សិទ្ធិតែងតាំងនាយកការិយាល័យតំណាង ឬនាយកសាខា *
 - ឯកសារយោង (អាចជាលិខិតអនុញ្ញាតប្រើប្រាស់នាមករណ៍របស់ក្រុមហ៊ុនចាស់ អាជ្ញាបណ្ណ ផ្សេងៗចេញដោយក្រសួង-ស្ថាប័នជំនាញ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត)
 - 🛛 លិខិតប្រគល់សិទ្ធិករណីអ្នកតំណាងជាអ្នកបំពេញពាក្យស្នើសុំ

ខ. ការចុះបញ្ចីពន្ធដារត្រូវការឯកសារដូចខាងក្រោម៖

- 🛛 លិខិតបញ្ជាក់ការបង់ប្រាក់ពន្ធអចលូនទ្រព្យ ឬព័ត៌មានអចលូនទ្រព្យរបស់សហគ្រាស
- ករណីក្រុមហ៊ុនទទួលបានគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)
- ព័ត៌មានអំពីគណនីធនាគារ (ត្រូវផ្តល់ក្នុងរយៈពេល១៥ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីបានការ ទទួលការចុះបញ្ជីពន្ធដារតាមទម្រង់ឌីជីថល ក្នុងករណីខកខានមិនបានផ្តល់ព័ត៌មាននេះ ការផ្តល់ការចុះបញ្ជីពន្ធដារត្រូវបានដកហូតដោយស្វ័យប្រវត្តិ។)
- គ. ការចុះបញ្ជិកាសហគ្រាស-គ្រឹះស្ថាន ត្រូវការឯកសារដូចខាងក្រោម៖
 - 🗹 លិខិតតូបករណ៍គតិយុត្តសមមូល *

៣ សម្រាប់សហគ្រាសឯកបុគ្គល

- ក. ការចុះបញ្ជីពាណិជ្ជកម្មត្រូវការឯកសារដូចខាងក្រោម៖
 - 🗹 ប័ណ្ណកម្មសិទ្ធិកាន់កាប់ទីតាំង ឬកិច្ចសន្យាជួលទីតាំងប្រកបអាជីវកម្ម *
 - រូបថតបច្ចុប្បន្នមិនលើសពីរយៈពេល ០៣ ខែ និងមានផ្ទៃខាងក្រោយពណ៌ស របស់ម្ចាស់សហគ្រាស *
 - 🛛 ឯកសារអត្តសញ្ញាណប័ណ្ណរបស់ម្ចាស់សហគ្រាស *

- ឯកសារយោង (អាចជាលិខិតអនុញ្ញាតប្រើប្រាស់នាមករណ៍របស់ក្រុមហ៊ុនចាស់ អាជ្ញាបណ្ណ ផ្សេងៗចេញដោយក្រសួង-ស្ថាប័នជំនាញ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត)
- 🛛 លិខិតប្រគល់សិទ្ធិករណីអ្នកតំណាងជាអ្នកបំពេញពាក្យស្នើសុំ
- ខ. ការចុះបញ្ជីពន្ធដារត្រូវការឯកសារដូចខាងក្រោម៖
 - 🛛 លិខិតបញ្ជាក់ការបង់ប្រាក់ពន្ធអចលួនទ្រព្យ ឬព័ត៌មានអចលនទ្រព្យរបស់សហគ្រាស
 - ករណីក្រុមហ៊ុនទទួលបានគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)
 - ព័ត៌មានអំពីគណនីជនាគារ (ត្រូវផ្តល់ក្នុងរយៈពេល១៥ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីបានការ ទទួលការចុះបញ្ជីពន្ធដារតាមទម្រង់ឌីជីថល ក្នុងករណីខកខានមិនបានផ្តល់ព័ត៌មាននេះ ការផ្តល់ការចុះបញ្ជីពន្ធដារត្រូវបានដកហូតដោយស្វ័យប្រវត្តិ។)
- គ. ការចុះបញ្ជិកាសហគ្រាស-គ្រឹះស្ថាន ត្រូវការឯកសារដូចខាងក្រោម៖
 - 🛛 លិខិតតូបករណ៍គតិយុត្តសមមូល *

៤ សម្រាប់ក្រុមហ៊ុនសហកម្មសិទ្ធិ

- ក. ការចុះបញ្ជីពាណិជ្ជកម្មត្រូវការឯកសារដូចខាងក្រោម៖
 - 🗹 ប័ណ្ណកម្មសិទ្ធិកាន់កាប់ទីតាំង ឬកិច្ចសន្យាជួលទីតាំងប្រកបអាជីវកម្ម*
 - រូបថតបច្ចុប្បន្នមិនលើសពីរយៈពេល ០៣ ខែ និងមានផ្ទៃខាងក្រោយពណ៌ស របស់អ្នកគ្រប់គ្រង, សហកម្មសិទ្ធករ (ករណីសហកម្មសិទ្ធករជារូបវន្តបុគ្គល) និង/ឬ អ្នកតំណាង (ករណីសហកម្មសិទ្ធករជានីតិបុគ្គល)*
 - ឯកសារអត្តសញ្ញាណប័ណ្ណរបស់អ្នកគ្រប់គ្រង់, សហកម្មសិទ្ធករ (ករណីសហកម្មសិទ្ធករ ជារូបវន្តបុគ្គល) និង/ឬ អ្នកតំណាង (ករណីសហកម្មសិទ្ធករជានីតិបុគ្គល)*
 - 🗹 កិច្ចសន្យានៃក្រុមហ៊ុនសហកម្មសិទ្ធិ *
 - ឯកសារយោង (អាចជាលិខិតអនុញ្ញាតប្រើប្រាស់នាមករណ៍របស់ក្រុមហ៊ុនចាស់ អាជ្ញាបណ្ណ ផ្សេងៗចេញដោយក្រសួង-ស្ថាប័នជំនាញ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត)
 - 🗹 ករណីសហកម្មសិទ្ធករជានីតិបុគ្គល
 - 🗅 លិខិតប្រគល់សិទ្ធិពីក្រុមហ៊ុនមេ*
 - 🗅 វិញ្ញាបនបត្រក្រុមហ៊ុនមេ*
 - លក្ខន្តិកៈក្រុមហ៊ុនមេ*
 - 🛛 លិខិតប្រ^គល់សិទ្ធិករ[់]ណីអ្នកតំណាងជាអ្នកបំពេញពាក្យស្នើសុំ
- ខ. ការចុះបញ្ចីពន្ធដារត្រូវការឯកសារដូចខាងក្រោម៖
 - 🛛 លិខិតបញ្ជាក់ការបង់ប្រាក់ពន្ធអចលនទ្រព្យ ឬព័ត៌មានអចលនទ្រព្យរបស់សហគ្រាស
 - 🗹 ករណីក្រុមហ៊ុនទទួលបានគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)

- ព័ត៌មានអំពីគណនីធនាគារ (ត្រូវផ្តល់ក្នុងរយៈពេល១៥ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីបានការ ទទួលការចុះបញ្ជីពន្ធដារតាមទម្រង់ឌីដីថល ក្នុងករណីខកខានមិនបានផ្តល់ព័ត៌មាននេះ ការផ្តល់ការចុះបញ្ជីពន្ធដារត្រូវបានដកហូតដោយស្វ័យប្រវត្តិ។)
- គ. ការចុះបញ្ចិកាសហគ្រាស-គ្រឹះស្ថាន ត្រូវការឯកសារដូចខាងក្រោម៖ 🛛 លិខិតតូបករណ៍គតិយុត្តសមមូល *





តម្លៃសេវាចុះបញ្ជីអាជីវកម្ម

ទំហំនៃការចំណាយក្នុងការចុះបញ្ជីអាជីវកម្ម អាចខុសគ្នាទៅតាមទម្រង់សហគ្រាស ប្រភេទ សេវា និងចំណាត់ថ្នាក់អ្នកជាប់ពន្ធ (សូមមើល តារាង ៤ តម្លៃសេវាចុះបញ្ចីអាជីវិកម្ម)។

613.001		តម្លៃសេវា (គិតជាពាន់រៀល)			
ព្រះប្ចូជ- ស្ថាប័ន	ប្រភេទនៃសេវា	ក្រុមហ៊ុន មូលធន	ក្រុមហ៊ុន បរទេស	សហគ្រាស ឯកបុគ្គល	ក្រុមហ៊ុន សហកម្មសិទ្ធិ
	បម្រុងទុកនាមករណ៍ ក្រុមហ៊ុន សហគ្រាស	២៥	២៥	ල ස්	ጋ ር
ក្រសួង ពាណិជ្ជកម្ម	ចុះបញ្ជីពាណិជ្ជកម្ម	9,090	9,090	១៨០	9,090
	សរុប (គិតជាពាន់រៀល)	១,០៣៥	១,០៣៥	២០៥	១,០៣៥
	ប៉ាន់ស្មានសរុប (គិតជាដុល្លារអាមេរិក)	២៥៥.៧៥	២៥៨.៧៥	៥១.២៥	២៥៨.៧៥

^២ ក្នុងគោលដៅលើកទឹកចិត្ត និងជំរុញការចុះបញ្ចីអាជីវកម្មក្នុងប្រទេសកម្ពុជាអ្នកជាប់ពន្ធគ្រប់ប្រភេទត្រូវបង់ពន្ធប៉ាតង់ ត្រឹមតែ ៥០%នៃប្រាក់ពន្ធប៉ាតង់ប៉ុណ្ណោះ សម្រាប់ផ្ទាំដំបូងក្រោយការចុះបញ្ចីអាជីវិកម្ម។ អ្នកជាប់ពន្ធនឹងត្រូវបង់ពេញថ្លៃ (ពីរដងនឹងតម្លៃខាងលើ) នៅឆ្នាំបន្តបន្ទាប់។

		តម្លៃសេវា (គិតជាពាន់រៀល)			
ក្រសួង-	ប្រភេទនៃសេវា	ពន្ធតូច	ពន្ធ មជ្យម	ពន្ធធំ	
ស្ថាប័ន				៤ ពាន់លានរៀល < ផលរបរ > ១០ពាន់លានរៀល	ផលរបរ > ១០ពាន់ លានរៀល
អគ្គនាយក- ដ្ឋានពន្ធដារ	ចុះបញ្ជីពន្ធដារ	២០	¢00	¢00	¢00
	ពន្ធប៉ាតង់ក្នុងមួយ សកម្មភាពអាជិកម្ម [®]	២០០	900	୭,៥୦୦	២,៥០០
	សរុប (គិតជាពាន់រៀល)	០២២	୭,000	୭,៩୦୦	២,៩០០
	ប៉ាន់ស្មាន សរុប(គិតជាដុល្លារអាមេរិច)	č č	២៥០	៤៧៥	ព២៥

ວັນດຸລ ຜູງຈຸລາ	យកឧទិទេសា	តម្លៃសេវា (គិតជាពាន់រៀល)	
ព្រៃហ្លួង-ស្ថាបត	างสุดหาย	រាល់ទម្រង់សហគ្រាស	
ក្រសួងការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ	ការពិនិត្យ និងទទួលសេចក្តីប្រកាស បញ្ចិកាសហគ្រាសពីម្ចាស់សហគ្រាស	900	
	ការចុះបញ្ចិកាសហគ្រាស-គ្រឹះស្ថាន	0	
	សរុប (គិតជាពាន់រៀល)	១២០	
	ប៉ាន់ស្មានសរុប (គិតជាដុល្លារអាមេរិក)	MO	

ເລລເຮັ ຣຸດເບັດ	ແແລວໂດລາມ	តម្លៃសេវា (គិតជាពាន់រៀល)	
(แญ้กะถับดุ ()แลเยเณน		រាល់ទម្រង់សហគ្រាស	
បេឡាជាតិ សន្តិសុខសង្គម	ការចុះបញ្ចិកាសហគ្រាស-គ្រឹះស្ថាន	0	
	សរុប (គិតជាពាន់រៀល)	0	
	ប៉ាន់ស្មានសរុប (គិតជាដុល្លារអាមេរិក)	0	

តារាង ៤ តម្លៃសេវាចុះបញ្ចីអាជីវកម្ម

ផ្នែកទី ២

ចុះបញ្ជីអាជីវកម្មអ្នក តាមប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មាន



ដំណើរការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន

ដំណើរការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានចែកចេញជា ៦ជំហានធំៗ៖



09 ការបង្កើតគណនីលើ កម្មវិជីទូរស័ព្ទដៃ CamDigiKey



0២ ការ Log In ចូលទំព័រ Portal



០៣ ដំណើរការចុះបញ្ជី



០៤ ការទូទាត់ប្រាក់



0៥ ការពិនិត្យស្ថានភាព និង ទទួលបានសារជូនដំណឹងពី កំហុសផ្សេងៗក្នុងដំណាក់-កាលនីមួយៗ



0៦ ការទទួលបានអាជ្ញាបណ្ណ/ វិញ្ញាបនបត្រឌីជីថល



ទាញយកកម្មវិធីទូរស័ព្ទដៃ CamDigiKey^៣

ពី App Store ឬ Play Store ដាក់លើទូរស័ព្ទរបស់អ្នក។





^m CamDigiKey គឺជាកម្មវិធីទូរស័ព្ទសម្រាប់ផ្ទៀងផ្ទាត់អត្តសញ្ញាណតាមរយៈ QR Code របស់រាជរដ្ឋាភិបាលកម្ពុជា ដែល ក្លាប់អ្នកប្រើប្រាស់ទៅសេវាកម្មរដ្ឋាភិបាលឌីជីថលរបស់ប្រទេសកម្ពុជា។



- ១. ចូលទៅកាន់កម្មវិធីទូរស័ព្ទដៃ CamDigiKey រួចចុចប៊ូតុង [«]ចុះឈ្មោះ"។
- ២. បញ្ចូលលេខទូរស័ព្ទដៃ។
- ៣. បញ្ចុំលលេខកូដ OTP (One-Time Password) ដែលបាន ផ្ញើទៅកាន់លេខទូសើព្ទដៃនោះ។
- ៤. បញ្ចូលលេខកូដសម្ងាត់ ៦ ខ្ទង់ផ្ទាល់ខ្លួន រួចចុចប៊ូតុងបន្ទាប់។

	Ċ	5	
ជំហាន 1/4	: ទំនាក់ទំនង		
លេខទូរស័ព្ទ		_	
+855			910 (10)
លេខទូរស័ព្ទ O	TP		
លេខកដសមាវ	(b eâ)		- 1
			o
			<u> </u>
1	2	3	-
4	5	6	_
7	8	q	A
		,	
,	0	•	→i

6-53			- S 🖽
←	į	5	
ជំហាន 1/4	: ទំនាក់ទំនង		
លេខទូរស័ព្ទ			
+855	12412424		(TO B)
លេខទូរស័ព្ទ O	TP		
លេខក្នុដសម្នាត់	(b §b)		
			0
			0
1	2	3	-
4	5	6	-
7	8	9	$\langle \times \rangle$
,	0	•	→ I



ខ្ញុំប្រើស្នាមម្រាមដៃ រឺ Face ID អត់ទេ អរគុណ

- ៥. ចុចប៊ូតុង "ខ្ញុំប្រើស្នាមម្រាមដៃ ឬ Face ID" ប្រសិនបើអ្នកត្រូវការ។
- ៦. ចុំចប៊ូតុំង ^{*}Allow^{*} ដើម្បីអនុញ្ញាតឱ្យកម្មវិធីទូរស័ព្ទដៃ CamDigiKey អាចថតរូប និងវីដេអូបាន។
- ៧. សូមអានការណែនាំឱ្យបានច្បាស់លាស់ រួចចុចប៊ូតុងខ្វែង ពណ៌ក្រហម។
- G. ចុចឱ្យជាប់ប៊ូតុង "ចុចឱ្យជាប់ដើម្បីកត់ត្រា" ដើម្បីថតមុខ រស់រវើករបស់អ្នកដោយងាកច្វេង ថតចំពីមុខ និងងាកស្ដាំ។









- ៩. ថតអត្តសញ្ញាណប័ណ្ណច្បាប់ដើមសម្រាប់សញ្ជាតិខ្មែរ ឬលិខិត ឆ្លងដែនសម្រាប់សញ្ជាតិផ្សេងទៀតក្រៅពីខ្មែរ។
- ១០. ផ្ទៀងផ្ទាត់ព័ត៌មានឡើងវិញ រួចចុចលើប្រអប់់ជានាអះអាងថា ព័ត៌មាន និងឯកសារដែលបានផ្តល់ជូន គឺពិតប្រាកដ និង ត្រឹមត្រូវ រួចចុចប៊ូតុង "បន្ទាប់" ។
- ១១. រង់ចាំការឆ្លើយតបក្នុងរយៈពេលយ៉ាងយូរ ៨ ម៉ោងនៃម៉ោងធ្វើការ។
- ១២. ចុចប៊ូតុង "ពិនិត្យស្ថានភាពសំណើ" ដើម្បីទទួលបានស្ថានភាព ចុងក្រោយនៃការស្នើសុំបង្កើតគណនី CamDigiKey របស់អ្នក។







២. ការ Log ln ចូលទំព័រ Portal

២.១. ចូលទៅតំណ www.registrationservices.gov.kh លើកុំព្យូទ័រ របស់អ្នក រួចចុច ប៊ូតុង "ចុះបញ្ជីអាជីវកម្ម" នៅផ្នែកខាងលើនៃគេហទំព័រ។



២.២. ប៊ុបប៊ូតុង "ស្ពែនកូដ QR"។





- ២.៣. ស្ពែន QR Code ដែលអ្នកឃើញជាមួយនឹងកម្មវិធីទូរស័ព្ទ ដៃ CamDigiKey នៅលើទូរស័ព្ទដៃរបស់អ្នក។
- ២.៤. បញ្ចូលលេខកូដផ្ទាល់ខ្លួនចំនួន ៦ខ្ទង់ដែលអ្នកបានបង្កើត ពេលបង្កើតគណនី CamDigiKey ទៅក្នុងកម្មវិធីទូរស័ព្ទ CamDigiKey ឬស្ពែនក្រយ៉ៅដៃ ឬស្ពែនមុខ ប្រសិនបើ អ្នកជ្រើសរើសយកជម្រើសក្រយ៉ៅដៃ ឬការស្ពែនមុខ នៅ ពេលបង្កើតគណនី CamDigiKey។

៣. ដំណើរការចុះបញ្ជី

៣.១. ចុចប៊ូតុង [•]ចុះបញ្ជីអាជីវកម្ម"។

😑 ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន					🔔 ឆេង ច័ន្ទភក្រ្កា 💻
🏨 ការចុះបញ្ច័ក្រុមហ៊ុន 🔹 🔨					
🌐 ក្រុមហ៊ុនរបស់ខ្ញុំ	ក្រុមហុនរបសខ្ម _{តែលោក}	60900			ឲុះបញ្ជីអាជីវកម្ម
📘 សេចក្តីព្រៀង	ស្វែងរក	ទាំងអស់	•		
🔊 បម្រុងទុកនាមករណ៍ក្រុមហ៊ុន	ល.រ អត្តលេខ	នាមករណ៍ក្រុមហ៊ុន	ប្រភេទក្រុមហ៊ុន	ប្រភេទចុះបញ្ជ័	ស្ថានភាព
👱 ចុះបញ្ជីបំពេញបន្ថែមកាតព្វកិច្ច			បញ្ជីទទេ		
👱 បញ្ជីស្នើសុំវែកតម្រូវ				Items per page: 10 - 0	of 0 < < > >
📙 បញ្ជីស៊ីវថ្មរសិទ្ធិគ្រប់គ្រង					
📃 ផ្តល់មតិ					
					O
v3.0.2					

៣.២. ជ្រើសរើសទម្រង់សហគ្រាសដែលសមស្របទៅនឹងសហគ្រាសរបស់អ្នក រួចបំពេញ ព័ត៌មាន និងភ្ជាប់ឯកសារលើទម្រង់បែបបទ "ចុះបញ្ជីពាណិជ្ជកម្ម" រួចចុច "បន្ទាប់"។

Ξ ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន		🚨 ឆេង ច័ន្ទភក្រ្កា 📕
ការចុះបញ្ជីក្រុមហ៊ុន 🔨		
📰 ក្រុមហ៊ុនរបស់ខ្ញុំ	ចុះបញ្ជីពាណិត្នកម្ម ពុះបញ្ជីពន្ធដារ សេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស	ពិនិត្យឡើងវិញ
🖪 សេចក្តីព្រៀង	ព័ត៌មានចុះបញ្ជីពាណិជ្ជកម្ម	(សញ្ញា " * " មានន័យថាព័ត៌មានចាំបាច់ត្រូវតែមាន
📣 បម្រុងទុកនាមករណ៍ក្រុមហ៊ុន	្រក្រមហ៊ុនមូលធន Oក្រុមហ៊ុនយរទេស 💿សហគ្រាសឯកបុគ្គល Oក្រុមហ៊ុនសហកម្មសិទ្ធិ	
🗾 ចុះបញ្ជីបំពេញបន្ថែមកាតព្វកិច្ច	១. នាមករណ៍សហគ្រាសឯកវគ្គល	۹
者 បញ្ជីស្នើស៊ីកែតម្រូវ	🗇 ជ្រើសរើសនាមករណ៍បម្រុងខ្មុក?	
🖪 បញ្ជីសំផេរសិទិតេប់គេង	នាមករណ៍ដែលបានស្នើ (ជាភាសាខ្មែរ) 💿 *	
		សុពលភាពនាមករណ៍
1 Brnau	នាមករណ៍ដែលបានស្នើ (ជាកាសាខ្មែរ) ត្រូវតែបញ្ចូល	
	សម្គាល់៖ ផ្អែកលើប្រភេទក្រុមហ៊ុន/សហគ្រាស ដែលអ្នកជ្រើសរើស នាមករណ៍ក្រុមហ៊ុនរបស់អ្នកមិនត្រូវបញ្ចប់ដោយ "ឯ.ក", "ម.ក", "ស.ទ" ឬ "ស.ក -	" ជានទេ។
	នាមករណ៍ដែលបានស្នើ (ជាភាសាអង់គ្លេស) 💿 *	
		សុពលភាពនាមករណ៍
	នាមករណ៍ដែលបានស្នើ (ជាកាសាអង់គ្លេស) ត្រូវតែបញ្ចូល	
	សង្គល់៖ ផ្នែកលើប្រភេទក្រុមហ៊ុនសរហត្រស ដែលអ្នកបុរីសដីស នាមកណ៍ក្រុមហ៊ុនបស់អ្នកមិនត្រូវបព្ទប់ជាយ "CO, LTD.", "COMPAN" LM COMPAN", "GP.", "GENERAL PARTNERSHIP", "LP" ឬ "LIMITED PARTNERSHIP" បានថេ។	ITED", "PLC", "PUBLIC LIMITED Welcome back, let us know if y have any questions.
	ម.សកម្មតាលរាជីវកម្ម	•
v3.0.2		

៣.៣. បំពេញព័ត៌មាន និងភ្ជាប់ឯកសារលើទម្រង់បែបបទ "ចុះបញ្ជីពន្ធដារ" រួចចុច "បន្ទាប់"។

ការចុះបញ្ជីក្រុមហ៊ុន 🔨			_		
🗐 កេមហ៊ុនរបស់នំ	ចុះបញ្ជីពាណិជ្ជកម្ម	ចុះបញ្ជីពន្ធដារ	សេចក្តីប្រ	កាសជូនដំណឹងបើកសហគ្រាស	ពិនិត្យឡើងវិញ
🖪 សេចក្តីគ្រៀង	ព័ត៌មានសម្រាប់ចុះបញ្ជីពន្ធជាវ			(សញ្ញា "	* " មានន័យថាព័ត៌មានចាំបាច់ត្រូវតែមាន
🔏 បម្រុងទុកនាមករណ៍ក្រុមហ៊ិន	9. ព័ត៌មាននៃការស្នើសុំចុះបញ្ជីពន្ធជារ				
👱 ចុះបញ្ជីបំពេញបន្ថែមភាពពួកិច្ច	ឆ្នាំជាប់ពន្ធរបស់សហគ្រាស ២. ព័ត៌មានស្តីពីនិយោជិត	ចាប់ពីថ្ងៃខែ *01	✓ 01	 រហូតដល់ថ្ងៃខែ * 31 	✓ 12
👱 បញ្ហីស្នើសុំកែតម្រូវ	ចំនួននិយោជិត *	0			
🖪 បញ្ជីសុំផ្ទេរសិទ្ធិគ្រប់គ្រង	ព្រាក់ខែសរុប *	0	6		
ត្រល់មតិ	៣. ថ្លាកឃីហោ/ថ្លាកផ្សាយពាណិជ្ជកម្ម				
	តើសហគ្រាសលោកអ្នកបានលើ	កផ្លាកយីហោឬនៅ?	🖲 មិនមាន	់ មាន	
	៤. ការប៉ាន់ស្ថានផលរបរ				
	កាលឃិច្ឆេទធ្វើការផ្គត់ផ្គង់ទំនិញ	ឬសេវាដំបូង? *			÷
	ផលរបរនៃការផ្គត់ផ្គង់ទំនិញ ឬវេ	រវាក្នុងរយៈពេល ១២ខែកន្លងមក *			~
	ម៉ាន់ស្មានផលរបរនៃការផ្គត់ផ្គង់	វនិញ ឬសេវាក្នុងរយៈពេល ១២នៃខាងមុខ *			~
	៥. អ្នកតំណាងក្នុងប៉ាតង់				

៣.៤. បំពេញព័ត៌មាន និងភ្ជាប់ឯកសារលើទម្រង់បែបបទ "សេចក្តីប្រកាសជូនដំណឹងបើក សហគ្រាស" រួចចុច "បន្ទាប់"។

😑 ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន					•	នេង ច័ន្ទភក្រ្កា 📕
ពារចុះបញ្ជីក្រុមហ៊ុន ^	ចុះបញ្ជីពាណិជ្ជកម្ម	ចុះបញ្ជីពន្ធដារ	សេចក្តីប្រកាសផ្	ខងំណឹងបើកសហគ្រ	ស ពិនិរ	ព្រឡ័ងវិញ
📮 សុខក្តីប្រៀង	សេចក្តីប្រកាសព្វនជំណឹងបើកសហគ្រាស	1			(សញ្ញា " * " មានន័យថារ	រ៉ត៍មានចាំបាច់ត្រូវតែមាន
 ជាម្នាស់ អាម្នាល់ អាម្នា អាម្នាស់អាម្នាស់អាម្នាល់ អាម្នាល់ អាម្នាល់ អាម្នាល់ អាម្នាល់ អាម្នាល់ អាម្នាល់ អាម្នាល់ អាម្នាល់ អាម្នាល់ អាម្នា អាម្នាល់ អាម្នាល់ អាម្នាល់ អាម្នាល់ អាម្នាល់ អាម្នាល់ អាម្នាល់អាម្នាល់ អាម្នាល់ អាម្នាល់ អាម្នាល់អាម្នា អាមនាស់អាម្នាលអាម	ចំផ្ទុនកម្មការទីយោធិពញ់ដត្ថព្រះសរុប 🌑 - ចំផ្ទុនកម្មការវ័យជាតិយបទេស 🌑 - ប្រភេទក្រៀនពក្រ និងដើមប្រឹសក្តមារដីក្ប ថ្ងៃឈប់សក្រភាប្រចាំសង្កាហ៍	្ ្ វូយថ្ងៃមេត្រូវប្រវត្តិ ្ ូ វូយថ្ងៃមេត្តិរ្យ ាសៀលថ្ងៃសៅរ៍ រំ ្ វូយថ្ងៃសៅរ្យ ្រ ាសៀលថ្ងៃសៅរ៍ រំ	នាក់ នាក់ ® t និងថ្ងៃអាទិត្យ @ អូ ារដ្ឋារ	• ស្បិ • ស៊្បា មនេច O Bat ថៃសៅរ៍ និងថៃ្ងសេច • ព្រ O ព្រ O	0 0 ន ប្រុកល្អាល្លាល (Construction of the second of the s	នាក់) នាក់)
	តំនួនម៉ោងធ្វើការក្នុងមួយថ្ងៃ ឬមួយសប្តាហ៍ 🔿 ម្នាស់សហគ្រាស ឈ្មោះ (ម៉្នន) 🛯 មាទ ឈ្មោះ : មាទ អូចតំពេស)	ा कार्या •	០ នាយកសហគ្រាស ឈ្មោះ (ខ្មែរ) ទទេ ឈ្មោះ ទទេ (អង់គ្លេស)			ម៉ោង

៣.៥. ពិនិត្យព័ត៌មាន និងឯកសារឡើងវិញ រួចចុចប៊ូតុង "ដាក់ស្នើ"។



៤. ការទូទាត់សងប្រាក់

៤.១. ជ្រើសរើសជម្រើសទូទាត់សងប្រាក់មួយ រួចទូទាត់តាមការណែនាំ។៤

📰 ក្រុមហ៊ុនរបស់ខ្ញុំ	វិក្កយបត្របង់ប្រាក់ចុះបញ្ជីពាណិរុ	ដ្ឋកម្ម			2	ពិនិត្យឡើងវិញ
🖪 សេចក្តីច្រៀង	អត្ថលេខ	I 5010016487		ជ្រើសរើសមធ្យោបាយបង់ប្រាក់		
🔏 បម្រុងទុកនាមករណ៍ក្រុមហ៊ុន	នាចករណ៍ក្រុមហ៊ុន (ខ្មេរ) នាមករណ៍ក្រុមហ៊ុន (អង់គ្លេស)	DEPOT NAROM		ABA ABA		
🗶 ចុះបញ្ជីបំពេញបន្ថែមកាតព្វកិច្ច	ល.រ ផ្នែក	រ លេចគ្រាសជាបុគ្គល	ទឹកព្រាក់(រៀល)			
🖌 បញ្ញីស្នើសុំកែតម្រូវ	1. បម្រុងទុកនាមករណ៍ក្រុមហ៊ុន		25,000 +	ACLEDA		
	2. ចុះបញ្ជីពាណិជ្ជកម្ម (MOC)		180,000 #			
🖪 បញ្ចសុវន្ទរសទ្ធគ្របគ្រង	3. កម្រៃសេវាចុះបញ្ជីពន្ធដារ		20,000 +	-		
ត្តល់មតិ	 ថ្លៃប៉ាតង់នៃសកម្មភាពអាជីវកម្មទាំងអ 	ស់				
	1 - ការលក់ដុំឧបករណ៍ និងសម្ភារៈសំ	ណង់(៣)	200,000 +			
	5. ប្រកាសជូនដំណឹងបើកសហគ្រាស ទេ វិជ្ជាធីវ៉ះ (MLVT)	ៅក្រសួងការងារ និងបណ្ដុះបណ្ដាល	120,000 #			
		សរុប៖	545,000 +			កណ្ដាល
				បដិសេធ	៣នី	ព្រះវិហារ

៤ រាល់ការទូទាត់សងប្រាក់តាមកាតឥណទាន ឬកាតឥណពន្ធនឹងត្រូវមានការបង់ថ្លៃសេវាបន្ថែម (Additional Service Charge) ទៅលើតម្លៃសរុប ២.៣%។

៥. ការពិនិត្យស្ថានភាព^៥និងទទួលបានសារជូនដំណឹងពីកំហុសផ្សេងៗក្នុងដំណាក់កាលនីមួយៗ

៥.១. ពេល Log in ចូលទំព័រ Portal ចុចប៊ូតុង "ក្រុមហ៊ុនរបស់ខ្ញុំ"។

🗏 ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មា	8					🚨 ឆេង ច័ន្ទភក្ត្រា	
🚛 ការចុះបញ្ចីក្រុមហ៊ីន 🔷 🔨	ក្រុមហ៊ិនរប	ស់ខ្ញុំ				ចុះបញ្ជីអាជី	វកម្ម
📰 ក្រុមហ៊ុនរបស់ខ្ញុ 🖪 សេចក្តីព្រៀង	ស្វែងរក ស្វែងរក		ស្ថានភាព ទាំងអស់	•			
🛝 បម្រុងទុកនាមករណ៍ក្រុមហ៊ុន	លរ	អត្តលេខ	នាមករណ៍ក្រុមហ៊ុន	ប្រភេទក្រុមហ៊ីន	ប្រភេទចុះបញ្ជី	ស្ថានភាព	
👱 ចុះបញ្ជីបំពេញបន្ថែមកាតព្វកិច្ច	1	5010016487	ដេប៉ូណារ៉	សហគ្រាសឯកបុគ្គល	ទាំងអស់	កំពុងត្រូតពិនិត្យ	
👱 បញ្ជីស្នើសុំកែតម្រូវ 📑 បញ្ជីសុំផ្ទេរសិទ្ធិគ្រប់គ្រង				ltems p	ter page: 10 💌 1 - 1 of 1	< < >	>
🖣 ផ្តល់មតិ							
v3.0.2							

៥ ស្ថានភាពពាក្យស្នើសុំ មាន ៣ នោះគឺ (១) អនុម័ត, (២) បញ្ចូនត្រលប់ និង (៣) បដិសេធ។ អ្នកប្រើប្រាស់មិនតម្រូវឱ្យបង់ប្រាក់ ម្តងទៀតនោះទេ រាល់ពេលពាក្យស្នើសុំត្រូវបានដាក់ស្នើម្តងទៀត ក្រោយពេល "បញ្ជូនត្រលប់" ។ ៥.២. ចុចលើក្រុមហ៊ុនណាមួយដែលអ្នកចង់តាមដានស្ថានភាពសំណើ នោះអ្នកនឹងឃើញ មានការបញ្ជាក់ស្ថានភាពសំណើលម្អិត។

🗮 ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័	តំមាន	🔔 ឆេង ច័ន្ទភក្រា 🛌
🏨 ការចុះបញ្ជីក្រុមហ៊ុន 🖍	ណ្រែតរៀនពេហ្សន៍ > ខេញ៉ូហារ្	
🖪 សេចក្តីគ្រៀង	🖹 ព័ត៌មានលម្អិត 🕘 ប្រវត្តិឯកសារ 🏛 គណនីធនាគារ 🗏 ប្រវត្តិបង់ប្រាក់	
📣 បម្រុងខុកនាមករណ៍ក្រុមហ៊ុន 🗻 ចុះបញ្ចីបំរាល្បបន្ថែមកាតព្វកិច្ច 🖉 បញ្ញីស្នើសុំតែកម្រុវ 🕞 បញ្ញីស្នីផ្តស់ទីក្រប់ក្រង	ឥត៌មានចូរទៅ ភាមជាឧស្ថានភាពនៃសំណើ អត្ថលេខ ៖ 5010016487 នាមកណើក្រុមហ៊ីន ខ្មែរ ៖ ដេច៉ូណាម៉ុ 26-07-2023 • ក្រសួងជាជាផ្លូវម្ ឆ្នាស់អាជីវកម្ម ៖ ដេង ព័ន្ធកក្រា ស្ថានភាព ៖ កំពុងក្រុមនិនិត្យ	
💂 giùuñ	 ថ្ងៃបានចម្រ ព្រស្មងការជាវិជ្យកម្ម នាល្ងយភា សម្រង់ក្រុមហ៊ុន យោកសារ៍ខ្លា នាល្ងយភា សម្រង់ក្រុមហ៊ុន យោកសារ៍ខ្លាស នាល្ងយភា សម្រង់ក្រុមហ៊ុន យោកសារ៍ខ្លាស នាល្ងយភា សម្រង់ក្រុមហ៊ុន យោកសារ៍ខ្លាស នៅស្ថាស្ថា ស្រង់ការងារ និងបណ្តុះបណ្តាលវិញដីវេះ នៅសារ័ក្រុងពិនិព្យ ថ្ងាល់ក្រុងពិនិព្យ ហ្វាល័ក្រុងការងារ និងបណ្តុះបណ្តាលវិញដីវែះ នៅសារ័ក្រុងពិនិព្យ 	
v3.0.2		

៥.៣. កែតម្រូវព័ត៌មាន និង/ឬឯកសារតាមមតិបញ្ចូនត្រលប់ ក្នុងករណីទទួលបានការ "បញ្ចូនត្រលប់" ។ រាល់ការឆ្លើយតបនឹងការ "បញ្ចូនត្រលប់" មិនត្រូវលើសពី ២១ ថ្ងៃ រាប់ចាប់ពីពាក្យស្នើសុំ ត្រូវបាន "បញ្ចូនត្រលប់" នោះទេ។

🗮 ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័	តំមាន	🔔 ឆេង ច័ន្ទភក្រា 🛛
🚛 ការចុះបញ្ជីក្រុមហ៊ុន 🔹 🥿	ណ៍តល្អនពលរុន្តំ > រេយូវាយរុ	
🖪 សេចក្តីព្រៀង	🗎 ព័ត៌មានសម្តីត 🔿 ប្រវត្តិឯកសា 🏦 កោតនើននារគារ 🗐 ប្រវត្តិបង់ប្រត់	
 បម្រង់ខុកនាមករណ៍ក្រុមហ៊ីន ជុះហ៊ីបំពេញបន្ថែមកាតព្វកិច្ច បញ្តីស្នើសុំកែតម្រូវ បញ្តីស្នើសុំវិទូក្រប់ក្រង 		ម្តរក្នុងណាងចុះបញ្ជីអាជីវកម្មជិនិត្យ និងកែតម្រូវ សភាទដែលចើកចេះ
💂 gŵn	ិញានជារា រំបានរំបានរំបានរំបានរំបានរំបានរំបានរំបាន	ទងជកស្មារប្រឹមប្រឹងប្រឹងប្រឹងប្រឹងប្រឹងប្រឹងប្រឹងប្រឹង
v3.0.2		

៦. ការទទួលបានអាជ្ញាបណ្ណ/វិញ្ញាបនបត្រ/លិខិតអនុញ្ញាតឌីជីថល

៦.១. នៅពេលដែលអ្នកឃើញព័ត៌មានអំពីស្ថានភាពលម្អិតរបស់ក្រុមហ៊ុនអ្នក សូមចុច »ទាញ យក" នៅក្នុងផ្នែកវិញ្ញាបនបត្រ។

🗮 ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌ម	ne	🚨 ឆេង ច័ន្ទភក្រា 💻
🚛 ការចុះបញ្ជីក្រុមហ៊ុន 🖍	ក្រុមហ៊ីនរបស់ខ្ញុំ > នេប៉ិណារ៉	
🖪 សេចក្តីត្រៀង	🖹 ព័ត៌មានលម្អិត 🔄 ប្រវត្តិឯកសារ 🏛 គណកីតនាគារ 🖉 ប្រវត្តិបត់ប្រាក់	
 បម្រងខុកនាមករណ៍ក្រុមហ៊ីន ចុះបញ្ចឹប់ពេញបន្ថែមភាពគួតិច្ ចុះបញ្ចឹប់ពេញបន្ថែមភាពគួតីច្ បញ្ជីស្នើសុំពែតម្លេវ បញ្ជីសុំធ្វើសុទិទ្ធគ្រប់គ្រង 	៨តំមានចូរទៅ ពមដានស្ថានភាពនៃសំណើ អត្ថលេខ ៖ 5010016487 26-07-2023 (អ្នកស្ថានភាពនៃសំណើ ចាមពាណ៍ក្រហៀន (ផ្ទេរ) ៖ ជេប៉ូណារុំ ច្បាស់រាជីវកម្ម ៖ យង ច័ន្ទភក្រា ស្ថានភាព ៖ តំពុងគ្រោងនិងក្លុ	
ស្លាមតិ	វិញបងបត្រ ប្រសូងពាណិត្តកម្ម បាយយក សម្រង់ក្រុមហ៊ុន លោកសាខ្មែរ) នាយយក សម្រង់ក្រុមហ៊ុន លោកសារធំវត្តសា នាយយក សម្រង់ក្រុមហ៊ុន លោកសារធំវត្តសា នាយយក ម្នានយកក្នុងតក្ខដា រង់សម្រួតតិនិត្យ ស្រុងសារសារ និងចម្កោះបណ្តាលវិញដើរ រង់សម្រែតតិនិត្យ	
v3.0.2	🙆 កេសឹយរបស់ទស់ទស់ត (ពេលទោះ) ទទានក្រើមួយខ្លន់រំ	

ផ្នែកទី ៣

មុខងារបន្ថែម





09 ការចុះបញ្ជីបំពេញ បន្ថែមកាតព្វកិច្ច



0២ ការផ្ទេរសិទ្ធិគ្រប់គ្រងព័ត៌មាន ក្រុមហ៊ិន/សហគ្រាសពីគណនី CamDigiKey មួយទៅ គណនីCamDigiKey មួយទៀត



០៣ ការស្នើសុំកែតម្រូវព័ត៌មាន ក្នុងដំណាក់កាលបញ្ជូនត្រលប់

១. ការចុះបញ្ជីបំពេញបន្ថែមកាតព្វកិច្ច

9.9. សម្រាប់ក្រុមហ៊ុន/សហគ្រាស ដែលបានចុះបញ្ជីពន្ធដារ តែមិនបានចុះបញ្ជីពាណិជ្ជកម្ម ១.១.១. ចុចប៊ូតុង "ចុះបញ្ជីបំពេញបន្ថែមកាតព្វកិច្ច" រួចចុចប៊ូតុង "ចុះបញ្ជីពាណិជ្ជកម្ម" ។



១.១.២. ជ្រើសរើសទម្រង់ក្រុមហ៊ុន/សហគ្រាសដែលសមស្របទៅនឹងក្រុមហ៊ុន/ សហគ្រាសរបស់អ្នក រួចបំពេញព័ត៌មាន និងភ្ជាប់ឯកសារ រួចចុច "បន្ទាប់"។



ការចុះបញ្ជីក្រុមហ៊ុន 🔨					
🌐 ក្រុមហ៊ិនរបស់ខ្ញុំ	ចុះបញ្ជីពាណិជ្ជកម្ម	ចុះបញ្ជីពន្ធដារ	1	សចត្តីប្រកាសជូនដំណឹងបើកសហគ្រាស	ពិនិត្យឡើងវិញ
📑 សេចក្តីគ្រៀង	ព័ត៌មានសម្រាប់ចុះបញ្ជីពន្ធជារ				(សញ្ញា " * " មានន័យថាព័ត៌មានចាំបាច់ត្រូវតែមាន
🛝 បម្រុងទុកនាមករណ៍ក្រុមហ៊ុន	1008HBU *				
🗾 ចុះបញ្ជីបំពេញបន្ថែមកាតព្វកិច្ច	លេខភាត •				
🗶 បញ្ជីស្នើសុំកែតម្រូវ	១. ព័ត៌មាននៃការស្នើសុំចុះបញ្ជីពន្ធជារ				
🔲 អញីភាំអនុវត្តវិធីនេះអែនង	ឆ្នាំជាប់ពន្ធរបស់សហគ្រាស	ចាប់ពីថ្ងៃខែ * 01	~ 01	🗸 រហូតដល់ថ្ងៃខែ •	31 ~ 12 ~
🖬 ពពីរប៉ានិអាចនិអាចក្រស	២. ព័ត៌មានស្តីពីនិយោជិត				
ផ្តល់មតិ	ចំនួននិយោជិត *	0			
	ព្រាក់នៃសរុប •	0	÷		
	៣. ថ្លាកឃីហោ/ថ្លាកផ្សាយពាណិថ្នកម្ម	Ĩ			
	តើសហគ្រាសលោកអ្នកបានពេ	បីកផ្លាកឃើហោឬនៅ?	💩 មិនមាន	c) មាន
	«. ការប៉ាន់ស្ពានដលរបរ				
	moutinotinitie	ກ ແລະເຫຼືອ້ານໄດ			Ē

១.១.៣. បំពេញព័ត៌មានដែលបានចុះបញ្ចីពន្ធដាររួចរាល់ រួចចុច "បន្ទាប់"។

១.១.៤. បំពេញព័ត៌មាន និងភ្ជាប់ឯកសារ សេចក្តីប្រកាសជូនដំណឹងបើក សហគ្រាស រួចចុច "បន្ទាប់"។

😑 ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន							🚨 ឆេង ច័ន្ទភក្ត្រា 🗧
ការចុះបញ្ជីក្រុមហ៊ុន ^	ចុះបញ្ជីពាណិជ្ជកម្ម	ចុះបញ្ជីពន្ធដារ	សេចក្តីប្រ	កោសជូនឯំណឹងបើ	កសហគ្រ	ាស	ពិនិត្យឡើងវិញ
 បុរកលោកខ្ ទ្រ សេចក្តីហ្វៀង រប្រមុងទុកនាមករណ៍ក្រមហ៊ីន 	សេចក្តីប្រកាសជូនដំណីងបើកសហគ្រាស	1				(សញ្ញា " • " មានន័ប	បថាព័ត៌មានចាំបាច់ត្រូវតែមាន)
 ជុំដំបូលប្រឹប់ពេញបន្ថែមកានឲ្យកិច្ច បញ្ជីស្នើសុំវែកតម្រូវ បញ្ជីសុំវេសិទ្ធិគ្រប់ក្រង 	ចំនួនកម្មករនិយោជិតប៉ាន់ស្ថានសរុប 🌑 * ចំនួនកម្មករនិយោជិតប៉ាន់ស្ថានសរុប 🜑 * ប្រភេទគ្រឿងចក្រ និងវិធីប្រើសត្ថារវត្ថុជាតុដើមប្រ	០ ០ ប្រកបដោយគ្រោះថ្នាក់ 💿	92 92	ពក់ កក់ ាអាន	ស្រី * (ស្រី * ៖ មិនម	0 0 ภะ	នាក់) នាក់)
📕 ផ្តល់មតិ	ថ្ងៃឈប់សម្រាកប្រចាំសប្តាហ៍	្ មួយថ្ងៃអាទិក្ស ្វ រសៀលថ្ងៃសៅរ៍ ឱ ្យ មួយថ្ងៃ ដោយផ្លាស់ប្តូរេវនត្នា ្ល ចន្ទ ្យ សៅរ៍	ងៃថ្ងៃអាទិត្យ ៈ អង្គ	® ថ្ងៃសៅរ៍ និ ា ○ ពុង	ងថ្ងៃអាទិរ (ង្ស ា ព្រហស្បតិ៍ 🛛 🔿	ĄĮĮ
	ចំនួនម៉ោងធ្វើការក្នុងមួយថ្ងៃ ឬមួយសប្តាហ៍ 💿 ម្ចាស់សហគ្រាស		0 នាយកសហ្យ	គ្នាស			ម៉ោង
v3.0.2	ឈ្មោះ (ខ្មែរ) ឆេង ច័ន្ទភក្ត្រា ឈ្មោះ CHHENG CHANPHEAKTRA (អង់ឆ្លេស)		ឈ្មោះ (ខ្មែរ) ឈ្មោះ (អង់គ្លេស)	រឆង ច័ន្ទភក្ត្រា CHHENG CHAI	NPHEAK	TRA	

១.១.៥. ពិនិត្យព័ត៌មាន និងឯកសារឡើងវិញ រួចចុចប៊ូតុង "ដាក់ស្នើ"។



១.១.៦. ជ្រើសរើសជម្រើសទូទាត់សងប្រាក់ រួចទូទាត់តាមការណែនាំ។

🗧 ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ	រ្យាព័ត៌មាន					
🏭 ការចុះបញ្ជីក្រុមហ៊ុន	^				22	
🔳 ក្រុមហ៊ុនរបស់ខ្ញុំ	^{ចុះបព្រណារអត្តកម្ម} វិកយបតេបង់បោក់ចះបពីពាណិ	_{មុះបណ្ដូត}	រដ្ឋបារ	សេចក្តប្រកាសធូនពណធលកសបគ្រោស	• ពនព្យរង្សីណរៀ	
🖪 សេចក្តីព្រៀង	អត្តលេខ	\$ 5010016487		ជ្រើសរើសមធ្យោបាយបង់ប្រាក់		
🐞 បម្រុងទុកនាមករណ៍ក្រុមហ៊ុន 👱 ចុះបញ្ជីបំពេញបន្ថែមកាតព្វកិច្ច	នាមករណ៍ក្រុមហ៊ុន (ខ្មែរ) នាមករណ៍ក្រុមហ៊ុន (អង់ឆ្លេស) ប្រភេទក្រមហ៊ុន	៖ ដេប៉ូណារ៉ុ ៖ DEPOT NAROM ៖ សហគ្រាសងកបុគ្គល		ABA ABA		
🗾 បញ្ជីស្នើស៊ីវិតតម្រូវ	លរ ថ្នែក		ទឹកប្រាក់(វៀល)	ACLEDA		
📘 បញ្ជីសុំផ្ទេរសិទ្ធិគ្រប់គ្រង	1. បម្រុងទុកនាមករណ៍ក្រុមហ៊ុន 2. ចុះបញ្ជី៣ណិជ្ជកម្ម (MOC)		25,000 # 180,000 #			
📃 ផ្តល់មតិ	3. កម្រៃសេវាចុះបញ្ជីពន្ធជារ		10,000 €	CANADIA		
	 ប្រកាសជូនដំណឹងបើកសហគ្រាស រ វិជ្ជាជីវៈ (MLVT) 	ទាំក្រសួងការងារ និងបណ្ដុះបណ្ដាល	120,000 +			
		សរុប៖	335,000 +			
				បជិសេឆ	កណ្ដាល ព្រះវិហារ	
	រីម៉ែល រ៉ីម៉ែល	registrationservices@mef.go	v.kh	_		
v3.0.2					► ħħtiğ	Ç

9.២. សម្រាប់ក្រុមហ៊ុន/សហគ្រាស ដែលបានចុះបញ្ជីពាណិជ្ជកម្ម តែមិនបានចុះបញ្ជីពន្ធដារ ១.២.១. ចុចប៊ូតុង "ចុះបញ្ជីបំពេញបន្ថែមកាតព្វកិច្ច" រួចចុចប៊ូតុង "ចុះបញ្ជីពន្ធដារ"។



				—
យរថ:ពលិប្រុំតល់ន 🗸	ចុះបញ្ជីពាណិជ្ជកម្ម	ចុះបញ្ជីពន្ធដារ	សេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស	ពិនិត្យឡើងវិញ
📰 ក្រុមហ៊ុនរបស់ខ្ញុំ				
🗐 សេចក្តីព្រៀង	ព័ត៌មានចុះបញ្ជីពាណិជ្ជកម្ម			(សញ្ញា " * " មានន័យថាព័ត៌មានចាំបាច់ត្រូវតែមាន
🐞 បម្រុងទុកនាមករណ៍ក្រុមហ៊ុន	្ ក្រុមហ៊ុនមូលពន ្ ក្រុមហ៊ុនបរទេស	ស 🛞 សហគ្រាសឯកបុគ្គល	់ ក្រុមហ៊ុនសហកម្មសិទ្ធិ	
🗾 ចុះបញ្ជីបំពេញបន្ថែមកាតព្វកិច្ច	9. នាមករណ៍សហគ្រាសឯកបុគ្គល			•
🗾 បញ្ជីស្នើសុំភែតម្រូវ	អត្តលេខចុះបញ្ជីក្រុមហ៊ុនចាស់ * <u>ពុចទីនេះដើ</u>	ម្បីមើលតំរូ		
🖪 បញ្ជីសុំផ្ទេរសិទ្ធិគ្រប់គ្រង				
	ចំណាំ៖ សូមបញ្ចូលអត្ថលេខចុះបញ្ជីជេវាយបាន	ត្រឹមត្រូវ ទៅតាមវិញ្ញាបនបត្រចាស់		
ថ្ពលមក	កាលឃិច្ឆេទចុះបញ្ជីក្រុមហ៊ុនចាស់ *			
				Ē
	នាមករណ៍ដែលបានស្នើ (ជាភាសាខ្មែរ) 🕤 *			
				សុពលភាពនាមករណ៍
	នាមករណ៍ដែលបានស្នើ (ជាភាសាខ្មែរ) ត្រូវតែប	រញូល		
	សម្គាល់៖ ផ្នែកលើប្រភេទក្រុមហ៊ុន/សហគ្រាស	ំ ដែលអ្នកជ្រើសរើស នាមករណ៍ក្រុមហ៊ុនរបរ	ប់អ្នកមិនត្រូវបញ្ចប់ដោយ "ឯ.ក", "ម.ក", "ស.ទ" ឬ "ស.ក	ី បានទេ។
	នាមករណ៍ដែលបានស្នើ (ជាភាសាអង់គ្លេស) 🖪	•		
				សុពលភាពនាមករណ៍
v3.0.2	្ឋ នាមករណ៍ដែលបានស្នើ (ជាភាសាអង់គេសា គេ	វតែបញ្ចូល		

😑 ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន 🚨 ឆេង ច័ន្ទភក្ត្រា 💻 📠 ការចុះបញ្ជីក្រុមហ៊ុន ចុះបញ្ជីពាណិជ្ជកម្ម ចុះបញ្ជីពន្ធដារ សេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស ពិនិត្យឡើងវិញ 🔝 ក្រុមហ៊ុនរបស់ខ្ញុំ ព័ត៌មានសម្រាប់ចុះបញ្ជីពន្ធដារ (សញ្ញា " * " មានន័យថាព័ត៌មានចាំបាច់ត្រូវតែមាន) 🖪 សេចក្តីព្រៀង ១. ព័ត៌មាននៃការស្នើសុំចុះបញ្ជីពន្ធជារ 🐞 បម្រុងទុកនាមករណ៍ក្រុមហ៊ុន ឆ្នាំជាប់ពន្ធរបស់សហគ្រាស ចាប់ពីថៃម៉ែញ រហូតដល់ថ្ងៃខែ • 31 ✓ 12 🗶 ចុះបញ្ជីបំពេញបន្ថែមកាតព្វកិច្ច ២. ព័ត៌មានស្តីពីនិយោជិត 者 បញ្ជីស្នើសុំកែតម្រូវ ចំនួននិយោជិត * 🖪 បញ្ជីសុំផ្ទេរសិទ្ធិគ្រប់គ្រង ព្រាក់ខែសរុប • 📃 ផ្ដល់មតិ ៣. ផ្លាកឃីហោ/ផ្លាកផ្សាយពាណិជ្ជកម្ម តើសហគ្រាសលោកអ្នកបានលើកផ្លាកឃីហោឬនៅ 🙍 មិនមាន ៈ មាន ៤. ការប៉ាន់ស្ពានផលរបរ កាលបរិច្ឆេទធ្វើការផ្គត់ផ្គង់ទំនិញ ឬសេវាដំបូង? • Ē ផលរបរនៃការផ្គត់ផ្គង់ទំនិញ ឬសេវាក្នុងរយៈពេល ១២ខែកន្លងមក * ប៉ាន់ស្មានផលរបរនៃការផ្គត់ផ្គង់ទំនិញ ឬសេវាក្នុងរយៈពេល ១២ខែខាងមុខ * ៥. អ្នកតំណាងក្នុងប៉ាតង់ D

😑 ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន					Ŧ	ឆេង ច័ន្ធភក្រ្កា 💻
ការពុះបញ្ជីក្រុមហ៊ុន	ចុះបញ្ជីពាណិជ្ជកម្ម	ចុះបញ្ជីពន្ធជារ	សេចក្តីប្រកាសជូនដំណី	ងបើកសហគ្រាត	រ ពិនិត្យ	ឡើងវិញ
📑 សេចក្តីប្រៀង 📣 បម្រុងទុកនាមករណ៍ក្រុមហ៊ីន	សេចក្តីប្រកាសផ្ទុនដំណឹងបើកសហគ្រាស	I			(សញ្ញា " * " មានន័យថាពា	មានចាប់ចក្រូវពេមាន)
 ជុះបញ្ជីបំពេញបន្ថែមភាពថ្ងកិច្ច បញ្ជីស្នើសុំពែកម្រូវ បញ្ជីសុំផ្ទេរសិទ្ធិព្រប់ព្រង 	ចំនួនកម្មករឱយោជិតប៉ាន់ស្ថាខសរុប 💿 * ចំនួនកម្មករនិយោជិតបរទេស 🍙 * ប្រភេទគ្រឿងចក្រ និងវិធីប្រើសម្ភារវត្ថុជាកុដើមប្រ	0 0 អកបដោយក្រោះថ្នាក់ 🗨	នាក់ នាក់ 🛞 មាន	ស្រី * ស្រី * (សី *	0	ຮາກໍ່) ຮາກໍ່ງ
📕 ផ្តល់មតិ	ថ្ងៃឈប់សម្រាកប្រចាំសប្តាហ៍ 🤇	្ មួយថ្ងៃអាទិក្ស ារសៀលថ្ងៃសៅរ៍ និ ្ មួយថ្ងៃ ដោយផ្លាស់ប្តូរវេនត្នា ទទួ) សៅរ៍	ងថ្ងៃរកទិត្យ 🛞 ថ្ងៃសេ O អង្គារ O	ៅរ៍ និងថ្ងៃរកទិត្យ ពុធ O	ព្រហស្បតិ៍ 🔿 សុក្រ	
	ចំនួនម៉ោងធ្វើការក្នុងមួយថ្ងៃ ឬមួយសប្តាហ៍ 💿 ។ ម្ចាស់សហគ្រាស		0 នាយកសហគ្រាស			ម៉ោង
v3.0.2	ឈ្មោះ (ខ្មែរ) ឆេង ទីខ្លកក្រុា ល្បោះ CHHENG CHANPHEAKTRA (អង់គ្លេស)		ឈ្មោះ (ខ្មែរ) ឆេង ច័ន្ទភព្រ ឈ្មោះ CHHENG C (អង់គ្លេស)	ክ THANPHEAKTR	RA	G

១.២.៥. ពិនិត្យព័ត៌មាន និងឯកសារឡើងវិញ រួចចុចប៊ូតុង "ដាក់ស្នើ"។



១.២.៦. ជ្រើសរើសជម្រើសទូទាត់សងប្រាក់មួយ រួចទូទាត់តាមការណែនាំ។

	ចុះបញ្ជីពាណិជ្ជកម្ម	Q:	បញ្ចីពន្ធដារ	សេចក្តីប្រកាសជ្ ន ដំណឹងបើកសហគ្រាស	ពិនិត្យឡើងវិញ
ក្រុមហ៊ុនរបស់ខ្ញុំ	វិក្កយបត្របង់ប្រាក់ចុះបញ្ជីពារ	រ៉ាវដ្ឋកម្ម			
សេចក្តូណ្រៀង	អគ្គលេខ	\$ 5010016487		ជ្រើសរើសមធ្យោបាយបង់ប្រាក់	
បម្រុងទុកនាមករណ៍ក្រុមហ៊ុន ចុះបញ្ជីបំពេញបន្ថែមកាតព្វកិច្ច	នាមករណ៍ក្រុមហ៊ុន (ខ្មែរ) នាមករណ៍ក្រុមហ៊ុន (អង់គ្លេស) ប្រភេទក្រុមហ៊ុន	ះ ដើប៉ូណារ៉ុ ៖ DEPOT NAROM ៖ សហគ្រាសរិងកបុគ្គល		ABA ABA	
បញ្លីស្នើសុំកែតម្រូវ	ល.រ ផ្នែក		ទឹកប្រាក់(រៀល)	ACLEDA	
	1. កម្រៃសេវាចុះបញ្ជីពន្ធដារ		20,000 \$		
ពពីលំកើរលតិម្រាមរា	2. ថ្លៃប៉ាតង់នៃសកម្មភាពអាជីវកម្មទ	ាំងអស់			
រមតិ	1. ការលក់ជុំឧបករណ៍ និងសម្ភារ	ះសំណាង់(៣)	200,000 +		
	 ប្រកាសជូនដំណឹងមើកសហគ្រាវ វិជ្ជាជីវៈ (MLVT) 	ស ទៅក្រសួងការងារ និងបណ្ដុះបណ្ដារ	ti 120,000 f		
		សរុ	340,000 ¢		
				បវិសេធ	កណ្ដាល ព្រះវិហារ
	រុំសេរួសសា អ៊ីម៉ែល	registrationservices@m	rf.gov.kh		

២. ការផ្ទេរសិទ្ធិគ្រប់គ្រងព័ត៌មានក្រុមហ៊ុនពីគណនី CamDigiKey មួយទៅ គណនី CamDigiKey មួយទៀត^៦

😑 ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេ	កវិទ្យាព័ត៌មាន						🚨 ឆេង ច័ន្ទភក្ត្រា 📼
👪 ការចុះបញ្ជីក្រុមហ៊ុន	^						
📰 ក្រុមហ៊ុនរបស់ខ្ញុំ		បណ្ឌសុធ្វេរសទ្វ	ព្របគ្រព				មផ្លេតសណេ
🖪 សេចក្តីព្រៀង		£.UA	Single ID	នាមករណ៍ក្រុមហ៊ុន	កាលបរិច្ឆេទ	ស្ថានភាព	សកម្មភាព
📣 បម្រុងទុកនាមករណ៍ក្រុមហ៊ុន							
🗾 ចុះបញ្ជីបំពេញបន្ថែមកាតព្វកិច្ច							
🗾 បញ្ជីស្នើសុំកែតម្រូវ							
វគ្សបំព្យខ្ម៌សិរស្វាហ្វិប 🗐	\supset						
📃 ផ្តល់មតិ							
							0
v3.0.2							Q

៦ ធុរជនអាចស្នើសុំបានតែម្តងទេ ដោយមិនចាំបាច់បង់កម្រៃសេវា។ ការស្នើបន្ទាប់ត្រូវបង់កម្រៃសេវាជូនក្រសួងពាណិជ្ជកម្ម ចំនួន ១៦០,០០០ រៀល។ ២.២. បញ្ចូលអត្តលេខ និងនាមករណ៍ក្រុមហ៊ុន/សហគ្រាស រួចបញ្ចូលឯកសារយោង ដើម្បី បញ្ចាក់ពីអត្តសញ្ញាណរបស់ក្រុមហ៊ុន/សហគ្រាស រួចចុចប៊ូតុង "ដាក់ស្នើ"។

😑 ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មា		🔔 ឆេង ច័ន្ទភក្ត្រា 🛌
 ការជុះបញ្ចីក្រុមហ៊ីន ក្រុមហ៊ីនរបស់ខ្ញុំ ក្រុមហ៊ីនរបស់ខ្ញុំ សេចក្តីប្រៀង បច្ចស្ទុកជាមករណ៍ក្រហ៊ីន ចុបញ្ចីប៉ាលញប់ផ្តួមភាគត្រិត្ បញ្ចីស្នើស៊ីអាតត្រូវ បញ្ចីស៊ីស្នាស់ភ្នំក្រហ៊់គ្រង ត្លល់ចតិ 	មធ្វើគស់ជើរផ្លូវសិទ្ធិត្រប់គ្រង អធ្ការបនាក្រាហ៊ីន - sritoristar នាមការណ៍ក្រុមហ៊ីន ដេប៉ូណា និកាសភាពលាង ឲ្យពីពីស្មេនមេញចិត្យហ៍ដឹម យ៉ងកសារ _e st ច្បាស់ ភាពកានបាន និងមានទំហំងំចំនុក zowa) - និ ឯកសារយោង _e st	د بین میں ایک
v30.2		e

២.៣. ជ្រើសរើសជម្រើសទូទាត់ប្រាក់ រួចទូទាត់តាមការណែនាំ។

😑 ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេ	កវិទ្យាព័ត៌មាន				💄 ឆេង ច័ន្ទភត្រា 🛛 🗖
🏨 ការចុះបញ្ជីក្រុមហ៊ុន	^ បង្កើតសំណើផ្ទេរសិទ្ធិគ្រប់គ្រង				
🗊 ក្រុមហ៊ុនរបស់ខ្ញុំ 🖪 សេចក្តីព្រៀង	អត្តលេខក្រុមហ៊ុន *				
🐞 បម្រុងទុកនាមករណ៍ក្រុមហ៊ុន	វក្កយបត្របងប្រាក់ចុះបញ្ហី៣ណិជ្ជកម្ម អត្ថលេខ	: 5010016487		ជ្រើសរើសមធ្យោបាយបង់ប្រាក់	
👱 បព្លីស្នើសុំកែតម្រូវ	នាមការណ៍ដែលបានស្នេ (ដោកហេស្ទេរ) នាមករណ៍ដែលបានស្នេី (ជាភាសាអង់គ្លេស) ប្រភេទក្រុមហ៊ុន	៖ សម្ថានកម្ ៖ DEPOT NAROM ៖ សហគ្រាសឯកបុគ្គល		ABA ABA	💿 Ŧ 🗙
🕞 បញ្ជីសុំផ្ទេរសិទ្ធិគ្រប់គ្រង	លរ ផ្នែក 1 ផ្ទេរសិទ្ធិ		ទឹកព្រាក់ជៀល) 160000 រៀល	ACLEDA	ແຮ້ນແລ
		vin:	160000 រៀល	CANADIA	
				បពិសេធ	
v3.0.2					

៣. ការស្នើសុំកែតម្រូវព័ត៌មាន ក្នុងដំណាក់កាលបញ្ជូនត្រលប់

អ្នកចុះបញ្ចីអាចស្នើសុំកែតម្រូវព័ត៌មានពាក្យស្នើសុំ ដែលត្រូវបានបញ្ចូនត្រលប់ នៅលើប្រព័ន្ធ ចុះបញ្ចីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន លើចំណុច ឬព័ត៌មានដែលមិនប៉ះពាល់ដល់ទម្រង់ ក្រុមហ៊ុន/សហគ្រាស និងកម្រៃសេវាដែលបានទូទាត់រួចរាល់ ក្នុងករណីដែលពាក្យស្នើសុំនោះ ទទួលបានការអនុម័តពីក្រសួងពាណិជ្ជកម្ម តែត្រូវបានបញ្ចូនត្រលប់ដោយអគ្គនាយកដ្ឋានពន្ធដារ និង/ឬក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

៣.១. ចុចប៊ូតុង "បញ្ជីស្នើសុំកែតម្រូវ" រួចចុចប៊ូតុង "បង្កើតសំណើ"។

😑 ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន						💄 ឆេង ច័ន្ទភក្រ្កា 🗖
🖤 ឃាន់:ពល្ពីជ្រែមហ្គុន 🔹 🗸	ar ar e o					
🗐 ក្រុមហ៊ុនរបស់ខ្ញុំ	បញ្ហស្នេសុកេតម្រូវ					មង្កេតសំណើ
🖪 សេចក្តីប្រៀង	លរ	Single ID	នាមករណ៍ក្រុមហ៊ុន	កាលបរិច្ឆេទ	ស្ថានភាព	សកម្មភាព
🐞 បម្រុងទុកនាមករណ៍ក្រុមហ៊ុន						
🗾 ចុះបញ្ជីបំពេញបន្ថែមភាពពួកិច្ច						
👱 បញ្ជីស្នើសុំកែតម្រូវ						
📙 បញ្ជីសុំផ្ទេរសិទ្ធិគ្រប់គ្រង						
📃 ផ្តល់មតិ						
						0
v3.0.2						V

៣.២. ជ្រើសរើសយកពាក្យស្នើសុំចុះបញ្ជីក្រុមហ៊ុន/សហគ្រាសណាមួយរបស់អ្នក។

😑 ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេក	វិទ្យាព័ត៌មាន				🚨 ឆេង ច័ន្ទភក្ត្រា 💻
🏨 ការចុះបញ្ជីក្រុមហ៊ុន	^	ระเร็ม สำหรับ สำนักทะเย	,		
🗐 ក្រុមហ៊ុនរបស់ខ្ញុំ		បណ្ដែតសំណើសុំភេតម្រ្ អត្តលេខក្រុមហ៊ុន *	1		
🖪 សេចត្តីព្រៀង					•
📣 បម្រុងខុកនាមករណ៍ក្រុមហ៊ុន		នាមករណ៍ក្រុមហ៊ុន			
🗾 ចុះបញ្ជីបំពេញបន្ថែមកានព្វកិច្ច	ក្រុមហ៊ុន ស្វែងរកតា	H *	នាមករណ៍ក្រុមហ៊ុន (ខ្មែរ) *		
👱 បញ្ជីស្នើស៊ីវិតតម្រូវ	នាមករព	រូបដៃអញ់ន (វូទីវ)	 ដេប៉ូណារ៉ុ 		• 1001
🖪 បញ្ជីសុំផ្ទេរសិទ្ធិគ្រប់គ្រង	NJ.1	Single ID	នាមករណ៍ក្រុមហ៊ីន (ខ្មែរ)	នាមករណ៍ក្រុមហ៊ុន (អង់ឆ្លេស)	
🗮 ផ្តល់មតិ	1	5010016487	ដៅប៊ូណារ៉ុ	DEPOT NAROM	
			Iter	15 per page: 10 1 − 1 of 1 < < > >	
		🖺 ប័ណ្ណកម្មសិទ្ធិកាន់កាប់	ទីតាំង ឬកិច្ចសន្យាជូលទីតាំងប្រកបអាជីវកម្ម (ត្រូវតែស្កេនរ	វញពីច្បាប់ដើម ជាឯកសារ pdf ច្បាស់ អាចអានបាន និងមានទំហំធំបំផុត 20M	^{1B)}
		📔 ឯកសារយោង ត្រូវតែ	ស្កេនចេញពីច្បាប់ដើម ជាឯកសារ pdf ច្បាស់ អាចអានបាន	និងមានទំហំធំបំផុត 20MB)	ਦ ਬਧੀਯ
					បដិសេព ជាក់ស្នើ
v3.0.2					

៣.៣. ភ្ជាប់ឯកសារ រួចចុចប៊ូតុង "ដាក់ស្នើ"។

😑 ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មារ	8	🚨 ឆេង ច័ន្ទភក្រ្តា	
💼 ការចុះបញ្ជីក្រុមហ៊ុន 🔹 🔨	មធ្វើតសំណើសំពែតទេវ		
💷 ប្រែងល្អនាលបន្តំ	អត្តលេខក្រមហ៊ុន -		
🖪 សេចក្តីប្រៀង	5010016487-180្អំណារ៉		•
🛋 បមេងទុកនាមករណ៍ក្រមហ៊ន	នាមករណ៍ក្រុមហ៊ុន		
	ដោប៉ូណារ៉ុ		
المؤد عن المؤد المؤدد المؤد الم	📄 លិខិតស្នើសុំតែប្រែទិន្នន័យ ក្រូវវិតស្ដេនទេញពីច្បាប់ដើម ជាឯកសារ pet ច្បាស់ អាចអានបាន និងមានទំហំតំបំផុត 2048) 📩 <u>ទាញយកឯកសារគំរូ</u>	🛛 ចាំល	
	<u>⊚ ±</u> ×		
📕 បញ្ជីសុំផ្ទេរសិទ្ធិគ្រប់គ្រង	📔 លក្ខន្លិកះក្រុមហ៊ុន (ក្រព័តស្ទេនចេញពីច្បាប់ដើម ជាឯកសារ pdf ច្បាស់ អាចអានបាន និងមានទំហំពំបំផុត 20M8)	🚯 មញ្ហល	
📕 ថ្នល់មតិ	📓 លក្ខន្លិក:ក្រុមហ៊ុនមេ ក្រុងពីកេស្តនពេញពីច្បាប់ដើម ជាឯកសារ pat ច្បាស់ អាចអានបាន និងមានបំហំធំបំផុត 20MB)	🕢 បញ្ចូល	
	📔 ឯកសារផ្ទេរសិទ្ធិ ក្រុងតែស្តេនចេញពីច្បាប់ដើម ជាឯកសារ pdf ច្បាស់ អាចអាឧបាន និងមានទំហំតំបំផុត rowe)	🚯 បញ្ចូល	
	📔 លិខិតបញ្ហាក់អត្តសញ្ញាណ (ក្រូវតែស្ទេនខេញពីច្បាប់ដើម ជាឯកសារ pdf ច្បាស់ អាចអានបាន និងមានទំហំតំបំផុត 20MB)	🛆 បញ្ចូល	
	📄 លិទិតបញ្ជាក់អត្តសញ្ញាណ _{Pot}	⊙ ± ×	
	📔 ប័ណ្ណកម្មសិទ្ធិកាន់កាប់ទីតាំង ឬកិច្ចសន្យាជួលទីតាំងប្រកបអាជីវកម្ម (ក្រូវពីរស្លេខខេញពីច្បាប់ដើម ជាឯកសារ par ច្បាស់ អាចអាខជាខ និងមានទំហំធំបំផុត zome)	🚯 បញ្ចូល	
	📓 ឯកសារយោង (ប្រព័តស្តេចរបញ្ហើពីច្បាប់ដើម ជាឯកសារ per ច្បាស់ អាចអាខបាន និងអោនទំហំធំបំផុត 20MB)	💿 ចណ្ដ័ល	
-202	UND CARD	ម តាកស្មេ	



សេវាកម្មផ្សេងទៀតក្រៅពីការចុះ បញ្ជីអាជីវកម្ម

ចង់បម្រុងទុកនាមករណ៍ក្រុមហ៊ុនមែនទេ ? អ្នកអាចបម្រុងទុកនាមករណ៍ក្រុមហ៊ុនតាម ប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានដោយគ្រាន់តែ Log in ចូលទំព័រ Portal, ចុចប៊ូតុង "បម្រុងទុកនាមករណ៍ក្រុមហ៊ុន"

រួចចុចប៊ូតុង "បង្កើតនាមករណ៍បម្រុងទុក" ដើម្បីបំពេញទម្រង់បែបបទជាការស្រេច។

ក្នុងករណីចង់បម្រុងទុកនាមករណ៍ស្រដៀងគ្នាទៅនឹងនាមករណ៍របស់ក្រុមហ៊ុនដែលបានចុះបញ្ជីរួច អ្នកត្រូវភ្ជាប់លិខិតអនុញ្ញាតប្រើប្រាស់នាមករណ៍របស់ក្រុមហ៊ុនចាស់ ប្រសិនបើមាន។

ចង់ស្នើសុំគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មែនទេ? អ្នកក៏អាចស្នើសុំ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) បានដែរដោយគ្រាន់តែចូល ទៅគេហទំព័រ www.registrationservices.gov.kh រួចចុច "ស្នើសុំ QIP" នៅផ្នែក ខាងលើនៃគេហទំព័រ។ សហការជាមួយ



ប្រព័ន្ធបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន

2

<u>~</u>

0

8

អាស័យដ្ឋានៈ ផ្លូវលេខ ៩២, សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

- www.registrationservices.gov.kh
 - (+៨៩៩) ៤១ ៨៨៨ ២៩៦
 - registrationservices@mef.gov.kh
 - ការជជែកផ្ទាល់
 - Online Business Registration Service
 - Online Business Registration Service
- Online Business Registration Service

គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់

(+៨៥៥) ៩៩ ៧៩៩ ៥៧៩ / ៩៨ ៧៩៩ ៥៧៩